


ជំនាញរដ្ឋបារាំង



ក្រសួងអភិវឌ្ឍន៍ នគរបាលបាត់ និង លេខាង
នាយកដ្ឋាននគរបាលជ្រើនយកអភិវឌ្ឍន៍
តំណែនជំនាញនគរបាល និង ចនាសាម អភិវឌ្ឍន៍ នានា
(ADB) លេខ 1445 - CAM (SF)
ផ្លូវ ២០០៥

Code: 120-001

Date: _____

Donated by: _____

ជីវិវារិនិទ្ធវេ



I. ស្ថាលភាពឆ្នេច

អំពេជាដឹងការណ៍មួយប្រភេទ ដែល
ប្រជាកសិករយើងស្ថាល់ស្តីរ ត្រប់ត្រា
ទាំងអស់ ហើយដឹងការនេះក៏បានដា
ងុះលើផ្ទើដើរឡើង ស្តីរពាសពេញទៅនេ
ត្រោះវាបានរាយក្រកម្ពុជាយើងដើរ ។
ជាទូទៅប្រជាកសិករតែងនិយម
យកអំពេជាមកតាបយកទីកសំរាប់
ហូបដូចជាភេសដី៖ ធម្ពតាបុគនិយម
ហូបដ្ឋាល់តែមួន ។ សារៈសំខាន់នេ
ដឹងការនេះក្នុងប្រទេសយើង ក៏ដូចជា
ក្នុងកិភពលោក គេបានកែចេកទិក
អំពេយកទៅធ្វើជាស្ថាស៊ិលយើង

ព្រោការចាំបាច់ខានមិនបានជារៀងរាល់ឡើង ។ ក្រោពីសារ៖ សំខាន់ស្រប់ធ្វើស្ថុរអំពេល
នៅប្រទេសមួយចំនួនគេបានកែវគ្រែទឹកអំពេលយកទៅធ្វើជាអាកុល ស្រានិងធ្វើជាចំណិះ
សត្វហើយម្យានឡើងទៀតការកអំពេលគេបានយកទៅកែវគ្រែធ្វើជាប្រជាស ភាគបន្ទះ ។ ល ។
ចំពោះប្រទេសកម្មុជានាពេលបច្ចុប្បន្ននេះ ដំណាត់កីតិគេបានកែវគ្រែធ្វើស្ថុរក្នុង
សិប្បុរាណមួតុចិបុំណោះក្រោពីនេះតីប្រជាកសិករ យើងនិយមហូបទឹកអំពេលដូចជា
កេសជ័ៃដម្ចាប់ណោះ ។

II. តិចនំជាមួយ

ជាទុទេកសិករយើងនឹងតែនិយមជាំងុះអំពេលនៅតំបន់តាមដងទន្លេ ដូចជានៅ
ខេត្ត ក្រចេះ កំពង់ចាម កណ្តាល ត្រូវនៅ ក្រោពីតំបន់តាមដងទន្លេ គោរចជាំដំណាំ
នេះនៅតាមតំបន់ដីខ្ពស់របស់ខ្លួន ដីកោះ និងតាមជំរាបដើម្បី លើឯក្រាម បុ ដីខ្លាំ
ដូចជានៅតាម ខេត្ត ឬតំបន់

ស្ថិន្ធដ្រោន មណ្ឌលគីវិ រតនគីវិ
ជាបើម ។ ល ។

III. បន្ទីត្រូវនៅជីវិះជាកំពេល

អំពេលជាដំណាត់ការ មួយប្រកែទ
ដែលទាមទារកំដោខ្ពស់សំរាប់ការ
លួតធមាសដែនដើមក្នុងរយៈពេល
លួតធមាសដែនដើម សិក ដំណាំ



នេះទាមទារសិតុណ្ឌភាពខ្ពស់ជា មធ្យម ២៥ C នៅ ៣០ C ក្នុងរយៈពេល ២៥
ថ្ងៃនៅលើកលេងតែដល់ដំណាក់កាលកក់ស្ថិតស្ថិត ២ នៅ ៣៦ មុនពេលកាប់ និង
ទាមទារសិតុណ្ឌភាពទាបជាមធ្យម ១៥ នៅ ២២ អង្សាគសែ ដើម្បី អាចបង្កើតជាតិ
ស្ថិតប្រើប្រាស់។

ដំណាំនេះក៏ជាដំណាំមួយដែលត្រូវការទិកប្រើប្រាស់បង្កើរដោយ ដូច្នះដើម្បីធានាយុទ្ធន
ដល់ល្អីយើងត្រូវបានយកចាប់ដែលដំណាំស្ថិតក្នុងដំណាក់កាលល្អូតលាស់ខ្លះ
អាចចំពេលដែលមានភ្លើងធ្លាក់ប្រើប្រាស់ ហើយដឹងទៅ ប្រមាណជា ២ នៅ ៣



ខេមុនពេលប្រមូលដលអាចចំពេលដែលមានភ្លៀងធ្វាក់តិច បុស្ថីរំពោតានភ្លៀងធ្វាក់
ទើបជាការប្រសើរក្នុងការផ្តល់ទឹនដលស្អាមុខសំខាន់។

ប្រភេទដីដែលល្អសម្រាប់ដំណោះគីឡូប៊ល្អាយខ្សាថ់ មិនជាធិក ដីថ្ងៃ៖
ទិកល្អ ដីដែលមានជីជាតិល្អ ដែលមានត្រួតប៉ុណ្ណោះ ១ គ្រោ និងជីជំនាញ pH 5,5
ទៅ 6,8 ។ ចំពោះប្រទេសកម្ពុជាយើង ដីដែលសមស្របសម្រាប់ដំណោះគីឡូប៊ល្អាយខ្សាថ់
ល្អនៅលើដែលត្រួតប៉ុណ្ណោះ ១ រាក់ (ជម្រាប់ត្រួតប៉ុណ្ណោះ ១ រាក់ជាង ២០ ស.ម)
ចំពោះដីដែលមានត្រួតប៉ុណ្ណោះ ប្រព័ន្ធផ្សេងត្រា ៩៣៧ មិនសមស្របសម្រាប់ ដំណោះគីឡូប៊ល្អ ។

IV. កម្រិតនិងចំណោះស្រាវជ្រាវ :



៩. រដ្ឋរការនាំង់

- តំបន់ពាណិជ្ជកម្ម

ជាតុទេតែអាចចាប់ផ្តើមជាំក្នុងអំឡុងពេលខែវិច្ឆូកា ដូច របុតដែលចូលខែមករា
ហើយប្រមូលដលនោអំឡុងខែសីហា កញ្ញា មុនពេលទីកន្លែងលិចចំការ ។ ការ
ប្រមូលដលនោក្នុងអំឡុងខែនេះគឺជាតុទេតែយកអំពេលប្រាប់តាមយកទីកប្បុប់ ។
ចំពោះការជាំងុះសប្តាហ៍ ត្រូវប្រមូលក្នុងអំឡុងខែវិច្ឆូកា ដូច បុមករ
គឺចំពោះដែលមានសិតុណ្ឌភាពទាម ។ ដូច្នេះជំរាបមានអាយុដល់ទៅ ១១ ខែបុ
១២ ខែ និងអាចដល់ ៣៣ ខែ ។



- កំចង់ទូតែកាស

ចំពោះតំបន់នេះគោរមានចាប់ផ្តើមដំឡុងអំឡុងខែ មេសា ពេលដែល មានភ្លៀវង
ធ្លាក់ដំបូងហើយគោរមានប្រមូលជំលក្ខុងអំឡុងខែមករា និងកុម្ភៈ ។ ដូច្នេះការប្រមូល
ជំលក្ខុងខែនេះដំណោះស្រាយមានអាយុប្រមាណជាទុក ៩០ ខែ ១

៤. ការរៀបចំ

ការភ្នែករាល់ជាទុកទៅចំពោះដំណោះស្រាយអំពោក់ប្រហាក់ប្របែល និងដំណោះស្រាយ
ផ្សេងទេរ ។ ការភ្នែករាល់ធ្វើឡើងក្នុងគោលបំណងដើម្បីជួយដើរីជួយដើរី
ដែលអាចបង្កើតឡើងដឹងទុំលូតលាស់ជាប់ ម្យានឡើតតាមរយៈការរៀបចំដើរី
យើងអាចសម្រាប់ស្អាតសត្វលិត និងជិម្យិមួយចំនួន ។ ជាងមួយគោរមានភ្នែក ២ សារ និង
ភស់ជួយដើរី ២ ទៅ ៣ សារ ដើម្បីឱ្យដើរីជួយដើរី ។ លក្ខណៈពិសេស នៃការភ្នែករាល់គឺការ



ភ្នែករលើកទី១ តែធ្វើនៅពេលដែលទីកស្រកចុះផុតពិចំការ (ចំណោះតាំបន់មាត់ទន្លេ)

បន្ទាប់មកពេទ្យកដីបាលថាលរយៈពេលប្រមាណ ៩០ ថ្ងៃ ហើយចាប់ធ្វើមភ្នែករលើកទី

២ បន្ទាប់ពីការភ្នែករលើកទី ២ ត្រូវរាស់ដីឱ្យបានម៉ោងល្អ ។ ចំណោះតាំបន់ខ្ពស់រាបីពួក តែ

បានចាប់ធ្វើមភ្នែករដីលើកទី ៣ ប្រមាណជាគៅ ២ ថ្ងៃ ៦ មុនពេលដំឡើ ។ បន្ទាប់មកពេល

ដែលមានភ្លូវងារកំលើម ហើយគោរពភ្នែករលើកទី ២ រួចរាស់ផ្ទាល់រាង បុ កាប់រណ្ឌរា

និងចាប់ធ្វើមការដំឡើកំពេង ។

៤. របៀបដំឡើ

ការដំឡើតែគោរពដើម្បីបានប្រើប្រាស់ប្រើប្រាស់ក្នុងការប្រើប្រាស់ប្រព័ន្ធដែលបានបង្កើតឡើង ក្នុងការប្រើប្រាស់ប្រព័ន្ធ ។

ជាកំណែតដំឡើកំណែតដែលមានភ្លូវកំពេង ។



- ការបណ្តុះក្នុង

- វិធីនេះតើតែបណ្តុះក្នុងជាមុនសិន ហើយត្រូវបានគេយកទៅដំឡើចំការពេលដែលក្នុងនោះលាស់បានចំណួម (អាយុប្រមាណជាទំនើម) វិធីនេះតែប្រើនអនុវត្តចំពោះការដំភ្លើងរណ៍ ។
- ជាដីបុងគោត្រូវការតំជាកំណាត់ខិះ ដែលមានច្បាស់មួយ រួចហើយគោដាក់តំរៀបត្ថាក្នុងថ្វាលមួយក្នុងក្រុងប្រភពទីកដើម្បីរាយក្រឹងការព្រោចព្រៃត ។
- កំណាត់ដើមអំពោដែលគោត្រូវប្រតានោះមិនត្រូវលើបដិច្ឆិត់ពេលទេហើយត្រូវដំភ្លើងអំពោនៅលើដើម្បីបង្កើរការងាយក្រឹងការដុះពលកហើយ



ដើម្បីរួមការនៃតែប្រសិរីត្រូវត្របចាំបីខែលើ ។

- ជាតុទេតែត្រូវរោសាថទិកមួយថ្មីមួងដើម្បីរួមក្នុងអំពោះនោះលួយពាល់បានលូ ។ ពេលដែលក្នុងអំពោះនោះលាស់បានលូមានទំហំដើមបុន្មម៉ែន ហើយដែលមានអាយុប្រមាណជាទី ១ ខែទីបីគួរកន្លែងដោយការបំភែក ។

- ការដាក់ដាក់កំណាត់ដើម: វិធីនេះគេអនុវត្តន៍ចំពោះដឹងការដំឡើងដូនកាលការកាប់រលោកអាចត្រូវចំណាយថ្មីការប្រើប្រាស់ ។ ការដាក់ដាក់តាមវិធីនេះគេអាចអនុវត្តន៍បានលូមានទំហំដែលបែងចែកជាបំផុតដែលបែងចែកជាបំការមានដើម្បីលូម ។ វិធីនេះអាចចំណាយទុនតិច និងភាប់របៀប ទេរីតដងបុន្តែវា មានគុណវិប្បុត្តិម្បាង តើអាចបណ្តាលឱ្យដើមដុះមិនបានលូក្នុងចំការពេលដែលពុំមានភ្លៀងផ្តាក់ត្រប់ត្រាន់ ។



- ការបៀវត្ស

ជាទុទេគេកាត់ពួសជាកង់មាន ៣ ច្បាំនិងក្រោក ល្អ ។ ដើមដែលប្រើសរីសយកមកធ្វើជាពួសជាថីម៉ែនមានអាយុប្រមាណជាត ១ ខែ ទីបជាពួសដែលមានគុណភាពល្អ ។ មិនត្រូវយកធ្វើការឡើងតាមតេក បុច្ចុងពេកមកធ្វើពួសទៀត ត្រោះវា





អាចដុះមិនស្អើល្អ ។ ម្យាងទ្រៃតធ្វើសវាន
យកដើមណាស្តុមហិរញ្ញមានកែតជី ។
កំណាត់ដើមអំពេល ដែលគេយកមកធ្វើ
ពួជជាន់រមមាន : ថ្វាំង និងត្រូក (ពន្លក)
ធម្ម ។

- មុនពេលដាំគេត្រូវផ្តល់បន្ទាន់ បុ
គន្លង ដែលមាន ចន្ទាន់យុត្តិត្រូវ ០,៥០ម
ទៅ ១,២០ ម ។ វិចហិរញ្ញភោះពួជទៅ
បាតរង ហិរញ្ញគេត្រូវរាស់លុប បុ ផ្តលុប
តែម្បង ។

- ក្នុងការបោះពួជ គេអាចបោះ
កំណាត់ពួជនវចន្ទាន់យុត្តិពួជមយទៅពួជ
មួយ បុ ពិគុមមួយទៅគុមមួយយុត្តិ ពិគុ
ប្រមាណ ជា ០,៥០ ទៅ ០,៦០ ម ។

- វិធីម្យាងទ្រៃតគេអាចបោះទាំង
ដើមវិង តែម្បងវិចហិរញ្ញភោះកាប់ដើម
ជាកង់ទៅក្នុងចំការតែម្បង ។


- ការដាំក្នុងរណ៍វាំ: ចំពោះការដាំ

ក្នុងរណ៍ តីគេដាក់ក្នុងមួយរណ៍ពីរកំណាត់ពួន ។ នៅបាតរណ៍គេដាក់ដីធ្លាផាតិ
 លាយជាមួយដីគិចិបនិចគិចប្រមាណជាបាន ៥០ ក្រោមដីគិចិ និង ដីធ្លាផាតិប្រមាណជាបាន
 ០,៥ នៅ ១,០ ត.ក្រ ក្នុងមួយរណ៍ ។ ចន្ទាន់យុត្តិនៃរណ៍ ១ ម \times ០,៥ម
 និងទំហំ ០,៣៥ម បុន្ថែង ដែលមានដំរោប្រមាណជាពាន០ ស.ម ។ ការដំឡាយដាក់
 កំណាត់ដើមនេះ មានលក្ខណៈដាយស្រួលម្យាវគិយិងចំណាយទុនពិច ពុំចាំបាច់ធ្វើ
 ការគ្រោចគ្រាស ហើយដំណាំអាចដូចជាលូតលាស់បានអាស្រែយទៅដោយទិកក្នុងដី
 និងទិកភ្លើងផ្ទាក់ ។ នៅប្រទេសកម្ពុជាយើង កសិករនិយមដាំអំពេម្ពងហើយប្រមូល
 ដែលម្ពុង ។ នៅប្រទេសគោរពគ្រឿនពេលដែលគេដាក់លើចំការដំឡាយដាក់ម្ពុងហើយ



គេអាចប្រមូលដលរហូតដល់ ៣ ទៅ ៤ ដង ក្នុង អំឡុងពេល ៥ ឆ្នាំ ។ នៅប្រទេស
ជើនបើវិនិន័យនៃការប្រមូលដលរហូតដល់ ១០ ទៅ ១៥ឆ្នាំ
បើយកតាមប្រមូលដលបានពី ៥ ទៅ ១២ ដង ។

យ. ការងារវិវាទិកាតិចិត្តឈរសំខាន់ៗ : ដំណោះស្រាយប្រភេទដែលត្រូវការធ្វើប្រើប្រាស់
ក្នុងចំណោមដើម្បីជាតិចិត្តឈរសំខាន់ៗ ដំណោះស្រាយត្រូវការធ្វើប្រើប្រាស់
ដំណោះស្រាយប្រភេទដែលបានបង្កើតជាតិស្ស ។ បិរិយាណនៃជាតិប្រើប្រាស់
ជាកំស្លើរស្លើនឹងដីអាប្បីតែង ។ ចំពោះលក្ខខណ្ឌប្រទេសកម្ពុជាយើងដែលការិករ
ដំមួយឆ្នាំតែម្ដង និងប្រមូលដល់តែម្ដងនៅ៖ តើយើងអាចណែនាំឱ្យកសិករយើងជាកំដី
១៥.១៥.១៥ ប្រមាណ ២០០ គ.ក្រ/ហ.ត ។ ហើយការណិយោគដំឡាក់សំរាប់ធ្វើ



ស្ថូរដៃថ្ងៃៗយើងត្រូវដាក់ជីគិទ្ទីនូវបិរមាណជាប្រចាំខែ ៤០០ ត.ក្រុង ១៥.១៥.១៥ ក្នុងមួយឆ្នាំ
ដើម្បីធានាតាមទិន្នន័យស្ថូរត្រឹម ។ ការដាក់ជីលើដំណាក់អំពេជាចុះទៅ តីតេដាក់
តែមួយបុណ្យ៖នៅពេលដាំបើយគេក្រោនឯកជាក់ជីអូយរំបែនមួយទៀត ឬសំ
ត្រាជាមាចបណ្តាលឱ្យប៉ះពាល់ដល់ទិន្នន័យស្ថូរ ។ ក្នុងករណីថា ការដែលយើង
ជាមួយបើយធ្វើការប្រមួលដល់ពី ២ ទៅ ៣ ដងនៅការដាក់ជីត្រូវដាក់ក្រោយពេល
ប្រមួលដល់លើកទី ១ដាចិនីមួយទៀតនូវបិរមាណជីដូចជានឹងការដាក់ នៅពេលដាំ
បុណ្យត្រូវបន្ថែមជីអូយរំមួយកិត្តថែមទៀតគឺប្រមាណពី ៥០ ទៅ ៩០០ ត.ក្រុង /ហ.ត
ដើម្បីជួនយដល់ការដុះបុរាណសំរបស់ក្នុងអំពេជាផី ។

៤. ការសំភាពឡោះ: ការសំភាពឡោះមានសារ៖ ប្រយោជន៍ណាស់សំរាប់
ដើម្បីបង្កើតការដែលយើងធ្វើ ។



ដែលជាម៉ាក ។ ការសំភាពស្វោគត្រូវចាប់ផ្តើមអនុវត្តចាប់ពីពេលដែលយើងជារបៀប
ជល់ដែលអំពេលមានស្ថិកជំនួយដំឡើង ។ ហើយក្នុងចំការមានស្វោគតាមពេលជារបៀបដែល
ពេលអំពេលមានអាយុ ៤៥ ថ្ងៃ តើអាចបណ្តាលឱ្យចិញ្ចុះទិន្នន័យស្ថិកជំនួយដែល ១២ %
ហើយបន្ថែមទៀតនឹងចំការដែលត្រូវស្វោគ ។ ត្រូវពុនគល់ដែលមិនមែនស្ថិកជំនួយដែល
ត្រូវបានដែលអំពេល ដែលជាការធានាសំខាន់ក្នុងការផ្តល់ទិន្នន័យ ។ ការដំឡើងស្វោគ តើយើង
អាចធ្វើដោយចិញ្ចុះទិន្នន័យដែលត្រូវបានដែលគ្រប់គ្រង ។ ការដំឡើងស្វោគ តើយើង
ប្រទេសកម្មជាយើងពេលដែលគេជានៅរដ្ឋវិទ្យាល័យ ក្នុងខេត្តធម្មុត្តិការ ដូចជាដំបូងគេអាច
ដំឡើងស្វោគមួយដែលបុរាណដែលពេលធ្លាក់ក្រោះស្វោគដើម្បីបានដំឡើងស្វោគដែល
ប្រទេសកម្មជាយើងពេលដែលគេជានៅរដ្ឋវិទ្យាល័យ ។

V. ការប្រមូលដែលជាម៉ាក អំពេលនៅប្រទេសកម្មជាយើង

ការប្រមូលដែលជាម៉ាក អំពេលនៅប្រទេសកម្មជាយើង គឺគេអាចធ្វើប្រព័ន្ធដោយ
យោងតាមលក្ខខណ្ឌអាកាសធាតុ និងទិន្នន័យ ។ បុន្ថែមជាច្នៃទៀតគេបានប្រមូលដែលដែល
ជាម៉ាក អំពេលមានអាយុប្រមាណជានៅ ៣០ ឆ្នាំ ៣៣ ខែបន្ទាប់ពីដំឡើង ។ ចំពោះការដំឡើង
សម្រាប់គ្រាន់ពេលកំដើមិត្តភាពបន្ថែម ការប្រមូលដែលពុំស្វែរមានបញ្ហាស្ថិតិថានទីនៅ
ទេ គឺគេអាចប្រមូលដែលក្នុងអំឡុងខែកញ្ញា តើពេលអំពេលមានអាយុ ៣០ ខែមុនពេល
ទិកលិច ចិត្តឯត្តពេក្តុងពេលនេះក្នុងដែលតុំស្វែរមានជាតិស្ថិតិកំដោយ ។ ចំពោះការដំឡើង
អំពេលសំរាប់ធ្វើស្ថិតិក្នុងពេលនេះក្នុងដែលតុំស្វែរកំដោយ ។ ចំពោះការដំឡើង
ត្រូវមែននេះអំពេលមានអាយុពី ១២ ឆ្នាំ ៣៣ ខែ និងជាប់ពេលដែលអាកាសធាតុត្រូវជាកំ



ហើយអំពោមានជាតិស្ពរចេន ។ ការប្រមូលផលនៅចំការដំឡើងកាលគេដុតចំការជាមុនសិន
ទីបគកាប់ដើមអំពោក្នុងករណីនេះ គេត្រូវកាប់អំពោភ្លាម និងប្រព្រឹបំយកទៅរោងចក្រ
ព្រោះបើទុកចោលលើសពី ៣ ថ្ងៃអាចបណ្តាលឱ្យខ្ចោះតុលាកាតស្ថុរ ។

